

របៀបដើម្បីទទួលបានលទ្ធផលនៃការធ្វើតេស្ត COVID-19 របស់អ្នក



មានវិធីបីយ៉ាងដែលអ្នកអាចទទួលបានលទ្ធផលធ្វើតេស្ត COVID-19 របស់អ្នក៖

1. តាមរយៈកូដ QR Code ដែលកំណត់តាមលក្ខណៈផ្ទាល់ខ្លួន
2. តាមរយៈផលថលលទ្ធផល (Results Portal)
3. តាមរយៈ SMS ដែលបានផ្ញើទៅលេខទូរសព្ទដៃរបស់អ្នក

ក្រោយការធ្វើតេស្តរបស់អ្នក អ្នកនឹងត្រូវការដាក់ខ្លួនឱ្យនៅដោយឡែកពីគេដោយខ្លួនឯង រហូតដល់អ្នកទទួលបានលទ្ធផលរបស់អ្នក។

- ទៅផ្ទះភ្លាម និងដាក់ខ្លួនឱ្យនៅដោយឡែកពីគេដោយខ្លួនឯង លុះត្រាតែបានណែនាំផ្សេងពីនេះដោយសុខាភិបាលរដ្ឋញូសាយវ៉ែល (NSW Health)។
- ស្នាក់នៅផ្ទះរហូតដល់អ្នកទទួលបានលទ្ធផលរបស់អ្នក សូមឱ្យតែអ្នកមិនមានអារម្មណ៍ឈឺក៏ដោយ។
- មនុស្សភាគច្រើនទទួលបានលទ្ធផលរបស់ពួកគេនៅក្នុងរយៈពេល 24 ម៉ោង។

ជម្រើសទី 1: កូដ QR Code ដែលកំណត់តាមលក្ខណៈផ្ទាល់ខ្លួន

ប្រសិនបើអ្នកត្រូវបានគេផ្តល់ឱ្យខិត្តប័ណ្ណនៅពេលអ្នកបានធ្វើតេស្ត ដែលមានកូដ QR Code ដែលកំណត់តាមលក្ខណៈផ្ទាល់ខ្លួន (មានឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកនៅក្រោមវា) សូមស្កេនកូដ QR code នោះជាមួយនឹងកាមេរ៉ាទូរសព្ទដៃរបស់អ្នក និងចុចផ្ញើ។

កូដ QR code នេះមានព័ត៌មានពិស្តារផ្ទាល់ខ្លួនរបស់អ្នក។ វាមិនអាចត្រូវបានប្រើប្រាស់ដោយអ្នកណាម្នាក់ផ្សេងទៀតបានទេ។

ជម្រើសទី 2: ផតថតលទ្ធផលអនឡាញ

- សូមចូលមើលគេហទំព័រ <https://my.pathology.health.nsw.gov.au>
- អ្នកនឹងត្រូវបានគេស្នើសុំឱ្យបញ្ចូលលេខទូរសព្ទដៃរបស់អ្នក បន្ទាប់មកចុចលើប៊ូតុងពណ៌ខៀវ។ សូមចំណាំថាលេខកូដប្រទេសនិយាយថា +61 ដែលសម្រាប់ប្រទេសអូស្ត្រាលី។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ទូរសព្ទអន្តរជាតិ អ្នកនឹងត្រូវការប្តូរកូដប្រទេសពី +61 ទៅកូដប្រទេសដែលទូរសព្ទរបស់អ្នកកំពុងប្រើប្រាស់។
- អ្នកនឹងត្រូវបានគេផ្ញើកូដមួយទៅទូរសព្ទដៃរបស់អ្នក។ បញ្ចូលកូដនេះនៅលើគេហទំព័រនៅពេលវានិយាយថា 'កូដសម្ងាត់' បន្ទាប់មកចុចលើប៊ូតុងពណ៌ខៀវ។

ចំណាំ៖ ប្រសិនបើនេះជាលើកដំបូងដែលអ្នកបានចូលទៅផតថតលទ្ធផលអនឡាញ នោះអ្នកនឹងត្រូវការបញ្ចូលព័ត៌មានបន្ថែមមួយចំនួន។

- ចុចលើ 'មើលលទ្ធផល' រួចហើយអ្នកនឹងត្រូវការបញ្ចូល៖
 - នាមខ្លួនរបស់អ្នក
 - នាមត្រកូលរបស់អ្នក
 - ថ្ងៃខែឆ្នាំកំណើតរបស់អ្នក
 - កូដប្រៃសណីយ៍នៃផ្ទះរបស់អ្នក
 - ភេទរបស់អ្នក - ឧទាហរណ៍ ប្រុស ស្រី ឬផ្សេងទៀត
 - កាលបរិច្ឆេទនៃការប្រមូល - នេះគឺជាកាលបរិច្ឆេទដែលការធ្វើតេស្តរបស់អ្នកបានធ្វើ

- កាត Medicare របស់អ្នក ប្រសិនបើអ្នកមានវា។ ប្រសិនបើអ្នកមិនមានវាទេ សូមទុកកន្លែងនេះនៅទំនេរ។

- ចុចលើប៊ូតុងពណ៌ខៀវនៅខាងលើដែលនិយាយថា ‘ជ្រើសរើសមជ្ឈមណ្ឌលប្រមូល’ និងរកមើលកន្លែងដែលអ្នកបានធ្វើតេស្ត COVID-19 របស់អ្នក។ ក៏ដូចជាមជ្ឈមណ្ឌលនានាដែលដំណើរការដោយ NSW Health ក៏មានមជ្ឈមណ្ឌលមួយចំនួនផងដែរដែលឯករាជ្យ។ ប្រសិនបើអ្នកជ្រើសរើសកន្លែងមួយដែលមិនមែនដំណើរការដោយរោគសាស្ត្រសុខាភិបាលរដ្ឋ NSW (NSW Health Pathology) គេហទំព័រនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីរបៀបដើម្បីទាក់ទងគ្នាសម្រាប់លទ្ធផលរបស់អ្នក។
- ដើម្បីមើលលទ្ធផលរបស់អ្នក សូមចុចលើ ‘មើលលទ្ធផល’។
- អ្នកនឹងត្រូវបានស្នើសុំឱ្យវាយបញ្ចូលនាមខ្លួន និងនាមត្រកូល ព្រមទាំងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ជានិមិត្តរូប ថ្ងៃខែឆ្នាំ ឧទាហរណ៍ 01051971។
- អ្នកនឹងអាចចូលប្រើប្រាស់ និងទាញយកច្បាប់ចម្លងនៃលទ្ធផលធ្វើតេស្ត COVID របស់អ្នក។

ជម្រើសទី 3: ទទួលសារ SMS

ប្រសិនបើអ្នកមិនអាចចូលប្រើប្រាស់ផលលទ្ធផលអនឡាញបានទេ អ្នកអាចទទួលលទ្ធផលរបស់អ្នកតាមរយៈ SMS ទៅកាន់ទូរសព្ទដៃរបស់អ្នក។

- ផ្ញើសារជាអក្សរពាក្យ ‘លទ្ធផលរបស់ខ្ញុំ (my result)’ ទៅលេខ 0480 050 030
- នៅពេលក្លាម សូមផ្ញើ SMS ព័ត៌មានដូចតទៅ៖
 - នាមត្រកូលរបស់អ្នក។
 - ថ្ងៃខែឆ្នាំកំណើតរបស់អ្នក ដោយប្រើតែលេខប៉ុណ្ណោះ - ថ្ងៃខែឆ្នាំ ឧទាហរណ៍ 01012000
 - ប្រសិនបើអ្នកកំពុងចុះឈ្មោះឱ្យកូន អ្នកនឹងត្រូវបានគេស្នើសុំឱ្យបញ្ជាក់ថាអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល និងអាចធ្វើសេចក្តីសម្រេចចិត្តលើការថែទាំសុខភាពសម្រាប់កូន។ ផ្ញើសារជាអក្សរ បាទ/ចាស (Yes) ដើម្បីបញ្ជាក់។
 - ភេទរបស់អ្នកជាអក្សរ M សម្រាប់បុរស, F សម្រាប់ស្ត្រី ឬ O សម្រាប់ផ្សេងទៀត។
 - កូដប្រៃសណីយ៍របស់អ្នក (ឧទាហរណ៍ 2114)
 - កាលបរិច្ឆេទដែលអ្នកបានធ្វើតេស្ត COVID-19 របស់អ្នកជានិមិត្តរូប ថ្ងៃខែឆ្នាំ ឧទាហរណ៍ 01052021
- ពិនិត្យមើលព័ត៌មានលម្អិតរបស់អ្នក និងវាយបញ្ចូលពាក្យ បាទ/ចាស (Yes) ប្រសិនបើព័ត៌មានលម្អិតត្រឹមត្រូវហើយ។ ប្រសិនបើអ្នកបានបង្កើតកំហុស សូមវាយបញ្ចូល ទេ (No) ដើម្បីចាប់ផ្តើមម្តងទៀត។
- នៅពេលអ្នកបានបញ្ចប់ហើយ អ្នកនឹងទទួលបានសារដែលនិយាយថា **‘ការចុះឈ្មោះរបស់អ្នកត្រូវបានទទួលហើយ (Your registration has been received)’**។
- អ្នកក៏នឹងទទួលបានកូដសម្ងាត់ដែលអ្នកនឹងត្រូវការផងដែរដើម្បីវាយបញ្ចូលដើម្បីទទួលបានលទ្ធផលរបស់អ្នក។
- នៅពេលលទ្ធផលរបស់អ្នករួចរាល់ហើយ អ្នកនឹងទទួលបានសារ SMS ដែលស្នើសុំឱ្យអ្នកវាយបញ្ចូលពាក្យ ‘រួចរាល់ (Ready)’ និងកូដសម្ងាត់របស់អ្នក។
- បន្ទាប់មកលទ្ធផលនឹងមកដល់ទូរសព្ទដៃរបស់អ្នក

តើអ្នកត្រូវការជំនួយខ្លះដែរឬ?

ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានលទ្ធផលរបស់អ្នក ហើយវាយយល់ 48 ម៉ោង នោះអ្នកអាចតាមដានតាមរយៈគេហទំព័ររបស់យើង <https://www.pathology.health.nsw.gov.au/covid-19-info/covid-19-results-direct>

តើមានអ្វីកើតឡើង ប្រសិនបើលទ្ធផលតេស្តរបស់ខ្ញុំបង្ហាញថាខ្ញុំមាន COVID-19?

ប្រសិនបើការធ្វើតេស្តរបស់អ្នកបង្ហាញថាអ្នកមាន COVID-19 ហើយអ្នកបានចុះឈ្មោះដើម្បីទទួលបានលទ្ធផល
របស់អ្នកតាមរយៈជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះ នោះអ្នកនឹងទទួលបានសារ SMS ប្រាប់អ្នកថា
លទ្ធផលរបស់អ្នកមានតាមរយៈផែនការលទ្ធផល (Results Portal) រួមជាមួយនឹងព័ត៌មានបន្ថែម
អំពីការដាក់ខ្លួនឱ្យនៅដោយឡែកពីគេដោយខ្លួនឯង។

អ្នកក៏នឹងត្រូវបានទាក់ទងដោយបុគ្គលិកមកពីក្រុមសុខាភិបាលសាធារណៈនៅតាមតំបន់
(local Public Health) របស់អ្នក។

សេចក្តីជូនដំណឹងអំពីការប្រមូលឯកជនភាព៖ រោគសាស្ត្រសុខាភិបាលរដ្ឋ NSW (NSW Health Pathology)
ប្រមូលព័ត៌មានសម្រាប់គោលបំណងក្នុងការជូនដំណឹងដល់អ្នកជំងឺអំពីលទ្ធផលធ្វើតេស្ត COVID-19 របស់ពួកគេ។ ព័ត៌មាននេះជាធម្មតា
នឹងត្រូវបានប្រើប្រាស់នៅក្នុង NSW Health។ យ៉ាងណាក៏ដោយវាក៏អាចត្រូវបានបញ្ចេញឱ្យដឹងទៅដល់ ServiceNSW សម្រាប់គោលបំណង
នៃការជូនដំណឹងលទ្ធផលដល់អ្នកជំងឺ។ បុគ្គលនានាដែលមានសិទ្ធិចូលប្រើប្រាស់ស្របច្បាប់ព័ត៌មានដែលទិភ្ចាក់ដោយរដ្ឋាភិបាល
រក្សាទុកអំពីពួកគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.pathology.health.nsw.gov.au/about-us/privacy។ ផលវិបាកដែល
អាចមានចំពោះបុគ្គលនានាដែលមិនផ្តល់ទាំងអស់ ឬជាផ្នែកនៃព័ត៌មានដែលត្រូវបានស្នើសុំ អាចនាំឱ្យ NSWHP មិនអាចផ្តល់
លទ្ធផលតេស្តដល់អ្នកជំងឺនានាបាន។